



# CARIBOU CONTESTS

## សេចក្តីណែនាំសម្រាប់អនុរក្សត្រួតពិនិត្យការប្រឡងគណិតវិទ្យា Caribou

សូមអនុវត្តតាមការណែនាំខាងក្រោមមុននឹងចាប់ផ្តើមប្រឡង។

ក្នុងករណីដែលអនុរក្សអវត្តមាននៅថ្ងៃប្រឡង យើងសូមណែនាំឱ្យទុកសេចក្តីណែនាំនេះជាមួយរដ្ឋបាលសាលារៀនរបស់អ្នក ជាមួយនឹងបញ្ជីឈ្មោះបេក្ខជនប្រឡង (គោត្តនាម និងនាមខ្លួន) លេខកូដសម្រាប់ការប្រឡង និងព័ត៌មានបញ្ជាក់អត្តសញ្ញាណរបស់អ្នក។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅក្នុង « Contest Coordinator Instructions » នៅលើគេហទំព័រ Coordinator [ឬclick here.](#)

1. សូមចូលទៅកាន់គេហទំព័រ <https://cariboutests.com/>

2. សូមចុចលើ “START CONTEST” នៅផ្នែកខាងលើជ្រុងខាងស្តាំ ដើម្បីចូលទៅកាន់ការប្រឡង។

(ម៉្យាងទៀតនៅក្នុងមីនុយខាងឆ្វេងដៃ សូមជ្រើសរើស Contests > Start the Contest)



មុនពេលចាប់ផ្តើម សិស្សត្រូវជ្រើសរើសភាសា។ ដើម្បីប្រឡងសរសេរជាភាសាខ្មែរសូមចុចលើពាក្យ 'ខ្មែរ'។

Select a language to take the test in

English	Français	فارسی	中文
українська	ខ្មែរ	Tiếng Việt	Other

**3. សិស្សត្រូវ log in ចូលមុនពេលចាប់ផ្តើមប្រឡង។ ជាដំបូងសិស្សត្រូវបញ្ចូលលេខកូដផ្ទាល់ខ្លួនរបស់ពួកគេ។**

សិស្សត្រូវប្រើលេខកូដដែលនេះសម្រាប់សម័យប្រឡងផ្សេងទៀតរយៈពេលពេញមួយឆ្នាំសិក្សា។

សិស្សត្រូវប្រើលេខកូដរបស់ពួកគេសម្រាប់ការប្រឡង Caribou Cup ឆ្នាំនេះ។ លេខ ៤ ខ្ទង់ដំបូង ជាឆ្នាំទីពីរ នៃការប្រឡងឆ្នាំនេះ (ឧទាហរណ៍សម្រាប់ឆ្នាំ 2018-2019 លេខកូដត្រូវចាប់ផ្តើមដោយលេខ 2019) ។

ប្រសិនបើសិស្សបាន log in ចូល ឬបំពេញការប្រឡងនៅឆ្នាំនេះរួចហើយ ពួកគេត្រូវបញ្ចូលលេខកូដដែលនេះ។

បើនេះជាលើកទីមួយ សិស្សបានចុះឈ្មោះនៅឆ្នាំនេះ ពួកគេអាចប្រើលេខកូដណាមួយដែលគ្រូ Caribou Coordinator បានផ្តល់ជូន លើកលែងតែសិស្សនោះបានចុះឈ្មោះដោយភ្ជាប់ជាមួយលេខកូដរួចហើយ។

សូមបញ្ជាក់: ប្រសិនបើលេខកូដរបស់សិស្សមិនមានសុពលភាពពេញមួយឆ្នាំទេ ពួកគេនឹងមិនអាចចូលរួមការប្រឡងនៅខែវិច្ឆិកាឬការប្រឡងក្រោយទៀតនោះបានទេ។ អ្នកគួរបញ្ជាក់ (Caribou Coordinator) មុនពេលប្រឡងដោយប្រើ “Manage & Print Access Codes”

ហើយបើចាំបាច់គេអាចទិញលេខកូដនេះនៅលើ [Online Shop](#) ។ អ្នកក៏អាចទិញបាននៅថ្ងៃប្រឡងផងដែរ។

បើនេះជាការប្រឡងដំបូង ហើយសិស្សបានបំពេញជាមួយលេខកូដនេះ នោះសិស្សនឹងត្រូវបានស្នើសុំឱ្យបញ្ជាក់ពីកម្រិតថ្នាក់នៃការប្រឡងរបស់ពួកគេហើយបញ្ចូលលេខកូដរបស់ពួកគេម្តងទៀត។

**4. បន្ទាប់មកសិស្សត្រូវបញ្ចូលឈ្មោះ(នាមខ្លួន)និងនាមក្រកូល(គោត្តនាម)  
ហើយត្រូវយល់ព្រមនឹងលក្ខខណ្ឌនៃការប្រឡងមុនពេលបន្តទៅទៀត។**

សូមចំណាំ: ប្រព័ន្ធមិនគិតអក្សរតូចឬធំទេ  
ប៉ុន្តែអក្ខរាវិរុទ្ធត្រូវតែស៊ីគ្នានឹងនាមខ្លួននិងនាមក្រកូល(គោត្តនាម)ដែលបានចុះឈ្មោះជាមួយលេខកូដនេះ។ ឧទាហរណ៍  
បើសិស្សបានចុះឈ្មោះជា John Doe គាត់មិនអាចចូលជា Johnny Doe ទេ ប៉ុន្តែសិស្សអាចចូលជា John DOE ។

Caribou Coordinators(គ្រូ) អាចមើលព័ត៌មាន /ផ្ទៀងផ្ទាត់/ផ្លាស់ប្តូរព័ត៌មាន នៅលើគេហទំព័រ “Manage & Print  
Access Codes”:

អ្នកអាចទទួលបានបញ្ជីសិស្សទាំងអស់និងលេខកូដចូលប្រឡងរបស់ពួកគេដោយជ្រើសរើសកម្រិតថ្នាក់របស់ពួកគេនៅក្នុងជំរើស  
‘Print Names and Codes’។ អ្នកក៏អាចកែប្រែឈ្មោះរបស់សិស្សបើចាំបាច់ដោយចូលទៅក្នុង ‘Edit Names and Credits’។



7. ដើម្បីឱ្យការប្រឡងមានភាពយុត្តិធម៌ យើងហាមឃាត់មិនឱ្យសិស្សមានទំនាក់ទំនងគ្នា ឬធ្វើការស្រាវជ្រាវតាមអ៊ិនធឺណិតនិងប្រើម៉ាស៊ីនកិច្ចលេខក្នុងអំឡុងពេលប្រឡងទេ។ សិស្សអាចប្រើខ្នោះដៃ និងក្រដាសសម្រាប់ការគិតព្រាង។




8. ដើម្បីបញ្ចប់ការប្រឡង សិស្សត្រូវហើយចុចលើពាក្យ “បញ្ចប់តេស្ត” ។

ទោះបីជាសិស្សមិនបានបញ្ចប់ការធ្វើតេស្តក៏ដោយ ក៏ការជ្រើសរើសរបស់ពួកគេទាំងអស់ត្រូវបានរក្សាទុក និងបានបញ្ជូនដោយស្វ័យប្រវត្តិនៅនាទីទី50 ឬបន្ទាប់ពីអស់កម្មភាពរយៈពេល 30នាទី។


9. ប្រសិនបើមានបញ្ហាបច្ចេកទេស មិនត្រូវភិតភ័យឡើយ។ Log in ចូលជា Coordinator ហើយជ្រើសរើសដំណោះស្រាយដែលសមនឹងស្ថានភាពរបស់អ្នកនៅលើគេហទំព័រ «Coordinator» នៅក្នុងផ្នែក

‘Contest Day Tools’ ៖




1) ផ្តល់ពេលវេលាបន្ថែម៖ ជ្រើសរើស ‘Increase Test Time’ ធ្វើការប្រអប់របស់សិស្សហើយចុចលើ ‘Increase Time of Selected Students’ ដើម្បីផ្តល់រយៈពេល ៥នាទីបន្ថែម។

2) បោះបង់ការប្រឡង៖ ជ្រើសរើស ‘Remove a Test Entry’ ដើម្បីបោះបង់ការប្រឡងរបស់សិស្ស ដូច្នេះពួកគេអាចចាប់ផ្តើមប្រឡងឡើងវិញ។



10. សម្រាប់ជំនួយបន្ថែម សូមចូលទៅកាន់គេហទំព័រជំនួយ (<https://cariboutests.com/faq.php>) ដែលភាគច្រើននៃសំណួរត្រូវបានឆ្លើយ។



ENHANCED BY Google

Please check this tree of Frequently Asked Questions to see if your question has already been answered.  
If not, use the Contact Us Form to send an email. It will be at the bottom of the list of questions.

Help Tree → For Caribou Contacts (Teachers) → Running the Contest / Problems on Contest Day → Questions about Time

Questions & Answers:

- Why does the homepage show "Start the Contest"?
- How long does it take to run a contest? Does it have to be at a certain time?
- Do all students participating in a school have to write the contest at the same time?
- When exactly are the 50 minutes for the contest used up?
- Does each student have 50 minutes on each of the two days of the contest?
- Are the 50 minutes consecutive or can they be split up?
- Can extra time be given if there is a technical problem?

សម្រាប់ជំនួយផ្សេងទៀត ដែលបញ្ហាមិនត្រូវបានដោះស្រាយនៅលើគេហទំព័រជំនួយ សូមទាក់ទងមកក្រុម Caribou ។

សូមទាក់ទងមកយើងផ្ទាល់ ប្រសិនបើសំណួររបស់អ្នកមិនត្រូវបានឆ្លើយនៅលើគេហទំព័រជំនួយ ព្រោះយើងខ្ញុំមានការងារមាញឹកជាមួយនឹងសំណើនៅក្នុងថ្ងៃប្រឡង ហើយការឆ្លើយតបរបស់យើងមានភាពយឺតយ៉ាវ។

Email us: សូមផ្ញើអ៊ីម៉ែលមកកាន់៖ [https://cariboutests.com/contact\\_us.php](https://cariboutests.com/contact_us.php)  
[admin@cariboutests.com](mailto:admin@cariboutests.com)

**11. ខ្ញុំត្រូវការជំនួយជាភាសាខ្មែរ ។**

សម្រាប់ជំនួយជាភាសាខ្មែរ សូមទំនាក់ទំនងមកកាន់អ្នកដំណោះស្រាយយើងនៅក្នុងប្រទេសសម្ពុជា:

- ឯកឧត្តមបណ្ឌិតសភាចារ្យ ជំនួញ វ័ត្ត  
អ៊ីម៉ែល: [chan.roath@moeys.gov.kh](mailto:chan.roath@moeys.gov.kh)
- កញ្ញា ជំនួញ មុនីតា  
អ៊ីម៉ែល: [Chanroath.monita@kkumail.com](mailto:Chanroath.monita@kkumail.com)
- លោក ទ្រី វិច្ឆិកា  
អ៊ីម៉ែល: [t.vichheka@gmail.com](mailto:t.vichheka@gmail.com)

វីទីអ៊ែរហ្វេសប៊ុកជេក: [Caribou Contests Cambodia](https://www.facebook.com/CaribouContestsCambodia)

**12. លទ្ធផលនៃការប្រឡងនឹងចេញនៅពេលពេលបន្ទាប់ពីបញ្ចប់ការប្រឡង។**

Coordinators(គ្រូ) និងសិស្សអាច log in ចូលមើលលទ្ធផលរបស់ពួកគេ បោះពុម្ពវិញ្ញាបនបត្រ និងមើលដំណោះស្រាយដែលបានសរសេរប្រសិនបើពួកគេត្រូវបានអនុញ្ញាត។

ដើម្បីមើលលទ្ធផល សិស្សត្រូវ sign in (ដោយមាននាមត្រកូល(គោត្តនាម) នាមខ្លួននិងលេខកូដ) ។

Caribou Coordinators(គ្រូ) ក៏អាច sign in ចូលដើម្បីមើលលទ្ធផលរបស់សិស្សនៅក្នុងសម័យប្រឡងនីមួយៗ តាមកម្រិតថ្នាក់របស់ពួកគេនៅក្នុង Caribou Cup និងក្នុងការប្រឡងផ្សេងទៀត។

សូមអរគុណចំពោះការខិតខំរបស់លោកអ្នកក្នុងនាមគំណាងឱ្យ Caribou Contest!  
យើងសង្ឃឹមការណែនាំនេះមានប្រយោជន៍ហើយសិស្សរបស់លោកអ្នកពេញចិត្តនឹងការប្រឡងនេះ។

-Your Caribou Team ក្រុមរៀបចំការប្រឡងការិប៊ុយ

